



**បទបញ្ជាស្តីពីសកម្មភាព និងលទ្ធផលការងារសម្រេចបាន
ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣
របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង**

សេចក្តីផ្តើម

ខេត្តព្រៃវែងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតទល់នឹងខេត្តស្វាយរៀង និង ប្រទេសវៀតណាម ខាងលិចទល់នឹងខេត្តកណ្តាល ខាងត្បូងទល់នឹងប្រទេសវៀតណាម ខាងជើងទល់នឹង ខេត្ត កំពង់ចាម និងខេត្តត្បូងឃ្មុំ ទីរួមខេត្តមានចម្ងាយ៩៥គ.ម ពីរាជធានីភ្នំពេញបើធ្វើដំណើរតាមផ្លូវជាតិលេខ១១ និងលេខ១កាត់តាមស្ពានភ្នំបាសា(អ្នកលឿង)។ ខេត្តមានស្រុកចំនួន ១២ ក្រុងចំនួន១ សង្កាត់ចំនួន៤ ឃុំចំនួន១១២ និងភូមិចំនួន១,១៤៩ភូមិ មានប្រជាពលរដ្ឋសរុបចំនួន១.២៥៥.៨៦២នាក់ ក្នុងនោះស្រី ៦៤៨.៨៥៩នាក់ គ្រួសារចំនួន២៩០.៨០៨គ្រួសារ មានផ្ទៃដីសរុប៤,៨៨៣គម^២ ផ្ទៃដីស្រូវវស្សា២៥០.០០០ហ.ត ផ្ទៃដីស្រូវប្រាំង ៧៥.០០០ ហ.ត និងផ្ទៃដីដាំដំណាំ១២.០០០ហ.ត មានដង់ស៊ីតេ២៥៧នាក់/១គម^២។

I- សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាព

❖ ការងាររដ្ឋបាល និងបុគ្គលិក

ក្នុងឆ្នាំ២០២២នេះ មន្ទីរមានមន្ត្រីរាជការសរុបចំនួន៤៩នាក់ ស្រី១៥នាក់ ដឹកនាំដោយប្រធានមន្ទីរ១រូប អនុប្រធាន០៣រូប និងការិយាល័យជំនាញទាំង៩ មានមន្ត្រីរាជការសរុប៤៥នាក់ ស្រី១៥នាក់ ក្នុងនោះមន្ត្រីផ្ទេរចូលចំនួន១នាក់ ផ្ទេរចេញ១នាក់ និងមន្ត្រីកម្មសិក្សាចំនួន៣នាក់។

- ការងារលិខិតស្នាមផ្សេងៗ

ក. ផ្នែកលិខិតចូល

- ទទួលលិខិតមកពីបណ្តាស្ថាប័ននានា ចំនួន ១៨៤ លិខិត
- ទទួលលិខិតពីក្រសួង និងអង្គភាពក្រោមចំណុះក្រសួង ចំនួន ០៧១ លិខិត

ខ. ផ្នែកលិខិតចេញ

- លិខិតចេញទៅតាមបណ្តាអង្គភាពនានាខាងក្រៅមន្ទីរ ចំនួន ១២៦ លិខិត
- លិខិតចេញពាក់ព័ន្ធស្ថានភាពមន្ត្រីរាជការ ចំនួន ០៦៥ លិខិត
- លិខិតបញ្ជាបេសកកម្ម ចំនួន ២៧១ លិខិត
- លិខិតចេញទូទៅ ចំនួន ០០៨ លិខិត
- លិខិតចេញទៅបណ្តាអង្គភាពនានា ក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទ ចំនួន ១០៥ លិខិត

- ប្រភេទលិខិតវិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល

ចំនួន ០០០ លិខិត

គ-ការងារបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ក្នុង និងក្រៅខេត្ត

- ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមសិក្ខាសាលា កិច្ចប្រជុំ ដែលបានរៀបចំដោយនាយកដ្ឋានទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ អំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០២៣-២០២៥ ផែនការថវិកាឆ្នាំ ២០២៣ គោលនយោបាយក្រសួង និងសេចក្តីណែនាំផ្សេងៗ ការងារគ្រប់គ្រងរដ្ឋបាល បុគ្គលិក ការងារ គ្រប់គ្រងទន្លេន័យ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន៤លើក និងតាមប្រព័ន្ធអនឡាញ Online Zoom ចំនួន៦លើក។

- ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យ បានចូលរួមពិធីសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធ វីដេអូ Zoom meeting នៅបន្ទប់ប្រជុំរបស់មន្ទីរ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

- ថ្នាក់ដឹកនាំមន្ទីរ និងប្រធានការិយាល័យ ជំនាញបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះការ គ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, កិច្ចប្រជុំសាងផែនការថែទាំផ្លូវជនបទឆ្នាំ២០២៣ និងផែនការបីឆ្នាំរំកិល ២០២៣-២០២៥ , ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទរបស់ប្រទេសជប៉ុន , វឌ្ឍនភាពការងារ របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និង ការគាំទ្រកសិករបានចំនួន៣លើក។

- ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យ ចំនួន០៧រូប បានចូលរួមពិធីប្រកាសទទួលស្គាល់ ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ ដែលបានបញ្ចប់ការបន្ទោលបង់ពាសវាល ពាសកាល (ODF) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្វាយរៀង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការក្រសួងអភិវឌ្ឍន៍ ជនបទ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានការ ចូល រួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងខេត្ត ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

- ថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារទឹកស្អាត អនាម័យ បានចុះសំណេះសំណាល និង ផ្តល់សម្ភារៈ អនាម័យជូនដល់ប្រជាពលរដ្ឋស្ថិត នៅក្នុងភូមិតាហ៊ុយ, តាប៊ើ និងភូមិក្រាំងក្រូច ឃុំកំពង់ ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ សម្ភារៈរួមមានដូចជាសាប៊ូចំនួន ៤,២៨៤ដុំ និងសំឡី អនាម័យចំនួន៨៣០ដុំ ថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២២។

- ថ្នាក់ដឹកនាំមន្ទីរ បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ អំពិលថ្មី ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលមានអ្នកចូលរួមសរុប ចំនួន ៥៥៨នាក់ ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៤,០០០ម៉ែត្រ ពីភូមិព្រែកតាសរ ដល់ភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈន សារ៉ា

លោក អគ្គនាយករង អគ្គនាយកដ្ឋានកសិកម្មនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០២២។

-លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ក្រុមការងារ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ បានទទួល ស្នាគមន៍ ចំពោះវត្តមាន ឯកឧត្តម **ស្បោង សារ៉ាត** អញ្ជើញជាអធិបតីប្រកាសក្នុងកាសាងសង់ផ្លូវក្រាល ខ្សាច់ភ្នំ ប្រវែង ២៩៧០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិតាហ៊ុយ និងភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ដែលជា សំណូមពរក្នុងវេទិការសាធារណៈ. និងបន្តចុះជួបអាជីវករផ្សារតាហ៊ុយ តាមខ្នងផ្ទះ និងតាមតូបលក់ដូរ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

-ថ្នាក់ដឹកនាំ បានចូលរួមជាមួយក្រុមការងារបច្ចេកទេស អន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ ជនបទ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពផ្លូវថែទាំខ្ទប់ ចំនួន០២ខ្សែ មានប្រវែងសរុប ២១៨០០ម ស្ថិតនៅស្រុកមេសាង និង ស្រុកកំបាយមារ ខេត្តព្រៃវែង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរ បានចូលរួមជាមួយគណៈកម្មការត្រួត ពិនិត្យ និងវាយតម្លៃនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីប្រគល់-ទទួល ផ្លូវចាក់បេតុងសរសៃដែក ០១ កំណាត់ ប្រវែង៥១៧ ម ទទឹង ៨ម កម្រាស់០.២០ម ស្ថិតក្នុងភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរៈ មន្ត្រីបច្ចេកទេស និងលោក អ៊ឹង ប៊ុណ្ណារ៉ា ប្រធានគ្រប់គ្រង គម្រោង ពង្រឹងសមត្ថភាពផលិតភាពជនបទ NRRPCP ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុក ក្រុមប្រឹក្សាឃុំជីផុច ព្រៃរំដេង ច្រេស ស្រុកមេសាង ក្នុងការពិភាក្សា និងពិនិត្យទីតាំង កន្លែងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST និងបេតុង ប្រវែង១០.៦៧៩ម ពីភូមិ ជីផុច ឃុំជីផុចដល់ភូមិប្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរៈ និងសហការី បានសហការជាមួយរដ្ឋបាលស្រុកមេសាង រៀប ចំ ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១០គីឡូ ៦៧៩ ម៉ែត្រ ពីភូមិជីផុច ឃុំជីផុច ដល់ភូមិប្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ **ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាន់** អភិបាលខេត្តស្ទឹងត្រែង នៃគណៈអភិបាល ខេត្តព្រៃវែង និងមាន ការអញ្ជើញចូលរួមពី មន្ទីរ អង្គការជុំវិញខេត្ត គណៈអភិបាលស្រុកមេសាង មេឃុំ មេភូមិ ព្រមទាំង លោកតា លោកយាយ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិធីនេះប្រារព្ធនៅវត្តពោធិមង្គល ស្ថិតនៅក្នុងភូមិ ពោធិរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានចូលរួមប្រជុំពិភាក្សាវាយតម្លៃលើផលប៉ះពាល់ និងការខូច ខាតដំណាំស្រូវ ដោយទឹកជំនន់រដូវវស្សា ឆ្នាំ២០២២។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជា **សុមេធី** អភិបាលនៃ គណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំC សាលាខេត្ត កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯក ឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ

លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធសរុបចំនួន ៥២ នាក់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

- ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យបានចូលរួមកិច្ចប្រជុំ សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលសមាសភាព ក្រុមការងារធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងផ្លូវជនបទ តាមប្រព័ន្ធព័ត៌មានវិទ្យា (RRAMS) និងគ្មានទីការកិច្ចរបស់ក្រុមការងារ ថ្នាក់កណ្តាល និងថ្នាក់ខេត្ត និងកិច្ចប្រជុំស្តីអំពី "ដំណើរទស្សនកិច្ចប្រតិភូនៃធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ជ្រាយ ប៉ុម នាយកគម្រោង NRRPCP ចំនួន២លើក។

- មន្ទីរបានសហការជាមួយក្រសួង រដ្ឋបាលខេត្តព្រៃវែង និងមានការគាំទ្រ អង្គការដៃគូបានប្រារព្ធពិធីអបអរសាទរខេត្តព្រៃវែង ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ជ្រុន ថេវ៉ាវ៉ាត** រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ **ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាប៊ុន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តមអ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តមស្មោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។ មានការអញ្ជើញចូលរួមពី អភិបាលរង ខេត្ត២៤ រាជធានី-ខេត្ត, ប្រតិភូអមដំណើរក្រសួងអភិវឌ្ឍន៍ជនបទ, លោកប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្ត២៤ រាជធានី-ខេត្ត ព្រមទាំងមេឃុំ មេភូមិ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ថ្ងៃទី២៥/១០/២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងរៀបចំផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងធ្វើបទបង្ហាញចែករំលែកការងារ ODF ក្នុងខេត្តព្រៃវែង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

- លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទក្រាល កៅស៊ូពីរជាន់ (DBST) ប្រវែង ១១៦,៤៦ គីឡូម៉ែត្រ និងផ្លូវបេតុង ប្រវែង ៣,៤១ គ.ម ជានិមិត្តរូបនៅខេត្តកំពង់ឆ្នាំង របស់គម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥត សំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅភូមិសារ៉ាយអណ្តែត ឃុំជ្រៃស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ **អ៊ុក វ៉ាប៊ុន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

❖ **ការងារផែនការ និងស្ថិតិ**

ក-ការងាររៀបចំរបាយការណ៍៖

-បានរៀបចំរបាយការណ៍ប្រចាំខែមករា ដល់ខែធ្នូ, របាយការណ៍ប្រចាំត្រីមាសទី១, ប្រចាំឆមាសទី១, របាយការណ៍៩ខែដើម, របាយការណ៍ប្រចាំឆ្នាំ២០២២, របាយការណ៍ បទអន្តរាគមន៍ ,រៀបចំធ្វើសៀវភៅយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥, រៀបចំសៀវភៅថវិកាធុរិធីឆ្នាំ២០២៣, បីឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥ និងផែនការសមាហរណកម្មថ្នាក់ស្រុក ផ្ទេរជូនក្រសួង, ការិយាល័យ, សាលាខេត្ត និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត។

ខ-ការបណ្តុះបណ្តាល និងសិក្ខាសាលាក្រៅខេត្ត៖

-លោក ម៉ប់ សុផល ប្រធានការិយាល័យ និងលោក ឈន់ ភត្តា អនុប្រធានការិយាល័យ និងមន្ត្រីជំនាញរបស់មន្ទីរ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលទិន្នន័យព័ត៌មាន និងស្ថិតិជនបទសម្រាប់រៀបចំគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល១០ឆ្នាំ(២០២១-២០៣០) នៅ បន្ទប់ ប្រជុំ A របស់មន្ទីរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

-ថ្នាក់ដឹកនាំការិយាល័យចំនួន២រូប បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ស្ថិតិជនបទ និងការអង្កេតតាមភូមិ នៅឃុំកំពង់ប្រាសាទ ស្រុកពាមជី ខេត្តព្រៃវែង។

-អនុប្រធានការិយាល័យ ក្រុមការងារមន្ទីរបានចូលរួមវគ្គគម្រោងទិស ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម ជាមួយក្រុមការងារបច្ចេកទេសអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដឹកនាំដោយ លោក **អ៊ឹង ប៊ុណ្ណាកា** ប្រធានគ្រប់គ្រង លោក សៅ បុទម្មវត្ថុ ទីប្រឹក្សាគម្រោងព្រមទាំងមន្ត្រីបច្ចេកទេសថ្នាក់ជាតិ នៅបន្ទប់ប្រជុំមន្ទីរ និងបន្តចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវដែលត្រូវអនុវត្តគម្រោងNRRPCP នៅឃុំដីផុច និងឃុំច្រេស ស្រុកមេសាង ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ ភូមិ ប្រជាពលរដ្ឋសរុប១៨៩នាក់។

-លោក ម៉ប់ សុផល ប្រធានការិ.ផែនការ និងស្ថិតិ លោក ហឿន នឿន ប្រធានការិ.ផ្គត់ផ្គង់ ទឹកជនបទ និងលោក ម៉ៅ ឈុនហ៊ាន អនុប្រធាន.ការិ ថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលា ស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យ(MIS) តាមបែបឌីជីថល សម្រាប់វិស័យផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន បទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុក វ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋា គារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២២។

-លោក ម៉ប់ សុផល ប្រធានការិ. និងលោកស្រី អោក ណែវ៉ាន មន្ត្រីការិ .ផែនការ និងស្ថិតិ បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣- ២០២៥ និងថវិកាសមិទ្ធកម្ម ឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **សួស គង់** រដ្ឋលេខាធិការ ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសុភាចារ្យ **អ៊ុក វ៉ាប៊ុន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន បទ នៅ សណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

-លោក ឈន់ ភត្តា អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីការជ្រើសរើសភូមិមួយ ផលិត ផលមួយ និងបានចុះសម្ភាសន៍ដោយផ្ទាល់លើការអនុវត្តការងារចងក្រងសមាជិក ចលនាភូមិមួយផលិត ផលមួយ បានចំនួន២ភូមិគឺ ១.ភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បានផលិតស្ករ ត្នោត, ២. ភូមិ ព្រៃទួល ឃុំក្របៅ ស្រុកកំបាយមារ បានផលិតបង្កី, ជើងឆ្នាំងធ្វើពីរពាក់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២។

-លោក ម៉ប់ សុផល ប្រធានការិយាល័យ និងលោក ហឿន នឿន ប្រធានការិយាល័យ បានចូលរួម កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី:(១)ការសិក្សាស្រាវជ្រាវ អំពី ផល ប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ផ្លូវ ស្ពាន លូ និងប្រព័ន្ធធារាសាស្ត្រខ្នាតតូច នៅសាលប្រជុំបន្ទប់A នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២។

-លោក ឈន់ ភក្ត្រា អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីលទ្ធផលសម្រេចបាន របស់ លេខាធិការដ្ឋាន ចលនាជំរុញភូមិមួយផលិតផលមួយ ខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្ត ព្រៃវែង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

-លោក គង់ ថារ៉ា និងលោក ឈន់ ភក្ត្រា អនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលា ស្តីពី" បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា "ក្រោមអធិបតីភាព ឯកឧត្តម ញឹក សុមេធា អនុរដ្ឋ លេខាធិការ ក្រសួងរ៉ែ និងថាមពល, អភិបាលរងខេត្ត, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត,យុវជន ស.ស.យ.ក. និង សិស្សនិស្សិត មកពីសកលវិទ្យាល័យ ដែលប្រព្រឹត្តនៅសាលប្រជុំសាលាខាងក្រោមកម្ពុជា ខេត្ត ព្រៃ វែង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

-លោកអនុប្រធានការិយាល័យ បានចូលរួមសិក្ខា សាលាពិគ្រោះយោបល់ពីការរៀបចំផែនការ យុទ្ធ សាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ និងថវិកាសមិទ្ធកម្ម ឆ្នាំ២០២៣ សម្រាប់វិស័យផ្គត់ផ្គង់ទឹក ស្អាត និង អនាម័យជនបទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជ្រុន ថេរ៉ាភត រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក វ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធអនឡាញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

-លោកអនុប្រធានការិយាល័យ និងស្ថិតិ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥ និងថវិកាព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៣ សម្រាប់វិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាភត រដ្ឋលេខា ធិ ការក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធអនឡាញ Zoom ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

-ថ្នាក់ដឹកនាំការិយាល័យចំនួន២រូប បានចូលរួមសិក្ខាសាលាស្តីពី លទ្ធផលការងារ សហ ប្រតិបត្តិ ការជាមួយអង្គការមិនមែនរដ្ឋាភិបាលរយៈពេល៥ឆ្នាំ(២០១៨-២០២២) និងបូកសរុបរបាយការណ៍ ធានាស៊ី១ ឆ្នាំ២០២២ តាមអនឡាញ (Microsoft Team) ក្រោមអធិបតីភាព ឯកឧត្តម ចុងផែត អនុ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នៅបន្ទប់ប្រជុំ A ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២។

ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ

ក/.ការងារប្រជុំ បណ្តុះបណ្តាល និង សិក្ខាសាលា ៖

-ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងអនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ ០១៣សហវ ស្តីពីការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ២០២២ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២២ ។

-ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានចូលរួមប្រជុំបើកការងារសវនកម្ម សម្រាប់ ការិយបរិច្ឆេទ២០២១ និងបណ្តាញពាក់ព័ន្ធ ជាមួយអង្គការសវនកម្មជាតិ តាមរយៈZoom។ កិច្ចប្រជុំ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ហ៊ុំ ដារ៉ាស្ទី អគ្គលេខាធិការរង នៃអង្គការសវនកម្មជាតិ និង ឯ.ឧ ស្សន សុម៉ាលីន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង។ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកការងារគណនេយ្យ-ហិរញ្ញវត្ថុ នៃអង្គការរងសវនកម្មចំនួន២៤ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២២ ។

-លោក អេង ក័រុន ប្រធានការិយាល័យ និងមន្ត្រីជំនាញរបស់មន្ទីរ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពី ការប្រមូលទិន្នន័យព័ត៌មាននិងស្ថិតិជនបទ សម្រាប់រៀបចំគោលនយោបាយរបស់ក្រសួងអភិ វឌ្ឍន៍ ជនបទរយៈពេល១០ឆ្នាំ(២០២១-២០៣០) នៅបន្ទប់ប្រជុំAរបស់មន្ទីរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

-លោក អេង កឹរុន ប្រធានការិ. គណនេយ្យ និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិនិត្យផ្តល់ និង វាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ណទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិង ថយចុះ នូវ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១) ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

-ប្រធាន និងអនុប្រធាន ការិយាល័យចំនួន២រូប បានចូលរួមវគ្គបណ្តុះ បណ្តាលជាសេរីស្តីពី "នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ" ដែលបានរៀប ចំឡើង ដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន មែន សារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈកម្មវិធី Zoom ថ្ងៃទី១៣/០៦/២០២២។

-លោក អេង កឹរុន ប្រធានការិ.គណនេយ្យ និងហិរញ្ញវត្ថុ និងលោក ប៉ាង ជួងឡា មន្ត្រីការិ. គណនេយ្យ និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារពើពន្ធនាំ២០១០សហវ ចុះថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការ ធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២២ នៅមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តព្រៃវែងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។

ខ- ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ (ឯកតាសារពើពន្ធ)

ជំពូក	ច្បាប់ហិរញ្ញវត្ថុ ដើមឆ្នាំ	គណនាទី	អនុវត្តជាក់ស្តែង	គណនានៅសល់	អក្រា %
៦០	263,200,000	263,200,000	248,992,430	14,207,570	94.60%
៦១	1,483,800,000	1,483,800,000	1,455,976,763	27,823,237	98.12%
៦៤	967,100,000	967,100,000	901,890,000	65,210,000	93.26%
៦៣	2,500,000	2,500,000	1,600,000	900,000	64.00%
សរុប	2,716,600,000	2,716,600,000	2,608,459,193	108,140,807	96.02%

ចំពោះជំពូក៦៤ (ប្រាក់បៀវត្ស) មន្ទីរបានបើកប្រាក់បៀវត្សប្រចាំឆ្នាំ២០២២ ជូនមន្ត្រីរាជការ ចំនួន៥០នាក់ ក្នុងនោះ ១៥នាក់ ដែលមានទឹកប្រាក់សរុបចំនួន 901.440.000៛ ដោយបែងចែក ដូច ខាងក្រោម ៖

បៀវត្សមូលដ្ឋាន	មានទឹកប្រាក់សរុប	545,290,000 ៛
ប្រាក់មុខងារ	មានទឹកប្រាក់សរុប	341,640,000 ៛
ប្រាក់បំណាច់ជាលក្ខណៈគ្រួសារ	មានទឹកប្រាក់សរុប	9,410,000 ៛
អ្នកសម្រាលកូន	មានទឹកប្រាក់សរុប	- ៛
មរណភាព	មានទឹកប្រាក់សរុប	- ៛
ឧបត្ថម្ភពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ	មានទឹកប្រាក់សរុប	5,100,000 ៛

គ.ការងារអធិការកិច្ច និងសវនកម្ម៖

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចដែលបាន ចុះមកធ្វើអធិការកិច្ចលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋ ក្នុងការិយបរិច្ឆេទ២០២០ និងបណ្តាញពាក់ព័ន្ធរយៈពេល១ថ្ងៃ គឺនៅថ្ងៃ០៤ ខែមករា ឆ្នាំ២០២២។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូអង្គការសហប្រជាជាតិ ដែលបានចុះមកធ្វើសវនកម្ម លើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុលោមតាមបទបញ្ញត្តិ និងកិច្ចប្រតិបត្តិការរបស់ខេត្តព្រៃវែង សម្រាប់ការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃ ០៩-១០ កុម្ភៈ ឆ្នាំ២០២២។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូអគ្គាធិការ នៃអគ្គនាយកដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទដែលបានចុះមកធ្វើអធិការកិច្ចលើ ការគ្រប់គ្រងរដ្ឋបាល ការគ្រប់គ្រងចំណូល-ចំណាយ ថវិការដ្ឋ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២១ នៅថ្ងៃ ១០ មីនា ឆ្នាំ២០២២។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ ២០២១ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូអគ្គាធិការ នៃអគ្គនាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានចុះមកធ្វើអធិការកិច្ចលើ ការគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋការ គ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ នៅថ្ងៃទី ១៩-២០ ខែកក្កដា ឆ្នាំ២០២២។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូក្រសួងទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី-ភារកិច្ច ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការ អនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ។

-បានសហការ និងសម្របសម្រួលជាមួយប្រតិភូអគ្គលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយដែលបានអនុវត្តរួច និងស្ថិតក្រោមសិទ្ធិលើការិយបរិច្ឆេទ២០២១ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។

យ.ការងារផ្គត់ផ្គង់សម្ភារៈ៖

ក្រោមកិច្ចលទ្ធកម្មរបស់មន្ទីរប្រចាំឆ្នាំ២០២២ មន្ទីរទទួលបាននូវទំនិញ សំណង់ និងសេវាកម្មដូច ខាងក្រោម៖

- ប្រេងឥន្ធនៈ និងប្រេងអិល ចំនួន ០៤ មុខ
- សម្ភារការិយាល័យ ចំនួន ៤២ មុខ
- សម្ភារ និងឧបករណ៍ជីកជញ្ជូន (ម៉ូតូ) ចំនួន ០៣ គ្រឿង
- ស្បៀងសម្រាប់រដ្ឋបាល ចំនួន ០២ មុខ
- សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ចំនួន ០៥ មុខ
- ជួសជុលរថយន្ត ចំនួន ០២ គ្រឿង
- ជួសជុលអណ្តូងអាហ្វ្រូដេវ ចំនួន ២៦ អណ្តូង

-ការងារជួសជុលដំបូលទំហំ៣៤០ម^២ និងលាបថ្នាំផ្នែកខាងក្នុងទំហំ៨០០ម^២ នៃអគារលេខ១ .១ - ការងារជួសជុលផ្លូវដោយចាក់ បេតុងសរសៃដែក ០១កំណាត់ ប្រវែង ៥១៧,០០ម ទទឹង ៨,០០ម កម្រាស់ ០,២០ម ស្ថិតក្នុងភូមិលេខ ៣ ភូមិលេខ ៤ និងភូមិលេខ ៨ សង្កាត់កំពង់លាវ ក្រុង ព្រៃវែង ខេត្តព្រៃវែង ។

២. ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

❖ ការងារផ្លូវជនបទ

នៅក្នុងឆ្នាំ២០២២នេះមន្ទីរបានទទួលថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអ.ជ.ប និងអង្គការដៃគូ នានា បានដំណើរការសាងសង់ថែទាំ ជួសជុលផ្លូវជនបទ ការកែលម្អផ្លូវពីក្រាលក្រួសក្រហម ឬខ្សាច់ភ្នំ ទៅជា ក្រាលកៅស៊ូពីរជាន់ DBST ,បេតុង និងការសាងសង់សំណង់សិល្បការដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ល.រ	បរិយាយ	ប្រវែង(ម)	ប្រភពថវិកា	អនុវត្តដោយ	លទ្ធផល
I	ការងារស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពផ្លូវ				
១	-បានចុះធ្វើបច្ចុប្បន្នភាពលើទិន្នន័យផ្លូវ RRAMS ប្រភេទ ១, ២ និងប្រភេទ៣ ទូទាំងខេត្ត បានចំនួន ៥១ខ្សែ ។	៥១៧គ.ម	រដ្ឋាភិបាល	មន្ទីរ	១០០%
II	ការងារប្តូរកម្រាលផ្លូវទៅជាចាក់បេតុង(១ខ្សែ)	៥១៧			
១	ភូមិប្រាំបី ភូមិបួន និងភូមិបី	៥១៧	រដ្ឋាភិបាល	មន្ទីរ	១០០%
III	ការងារប្តូរកម្រាលផ្លូវទៅជាកៅស៊ូ (DBST)(២ខ្សែ)	៧,០០០			
១	ភូមិអណ្តូងថ្ម - ភូមិព្រៃចំការជើង	៣,០០០	រដ្ឋាភិបាល	វិស្វកម្ម	៧០%
២	ភូមិទទួលពពេល - ភូមិថ្មពុន	៤,០០០	រដ្ឋាភិបាល	វិស្វកម្ម	៣៥%
IV	ការងារជួសជុលផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ០១ខ្សែ	៦,០០០			
១	ភូមិផ្លូវជាតិលេខ១១ - ភូមិចាក់ខ្លាញ់	៦,០០០	រដ្ឋាភិបាល	នាយកដ្ឋាន	១០០%
V	ការងារថែទាំផ្លូវជាខ្ទប់ (០២ខ្សែ)	១៥,៧០០			
១	ភូមិស្វាយជ្រុំ -ភូមិស្វាយទង	៤,០០០	រដ្ឋាភិបាល	មន្ទីរ	១០០%
២	ភូមិត្រពាំងស្ពឺ -ភូមិព្រៃខ្លូត	១១,៧០០	រដ្ឋាភិបាល	មន្ទីរ	១០០%
VI	ការងារថែទាំផ្លូវជាប្រចាំ(១១ខ្សែ)	១២០,៩៩០			
១	ភូមិជោរពី -ភូមិសាមគ្គី	១៤,០០០	រដ្ឋាភិបាល	មន្ទីរ	១០០%
២	ភូមិជោរពី -ភូមិក្រវ៉ាន់	៣,៨៩០	រដ្ឋាភិបាល	មន្ទីរ	១០០%
៣	ភូមិសូរិយា- ភូមិតាហ៊ុយ	៩,៧០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៤	ភូមិអូរកណ្តាលជើង- ភូមិអណ្តូងថ្ម	១៤,៥០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៥	ភូមិសុផា - ភូមិស្វាយចារ	១២,៤០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៦	ភូមិព្រៃរុន - ភូមិទួលដៃ	១៥,៦០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៧	ភូមិកំរៀង -ភូមិពាមមន្ទារ	៧,០០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៨	ភូមិពានា -ភូមិមានជ័យ	១៣,១០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៩	ភូមិទួលសង្កែបណ្តោយ -ភូមិពោន	៨,៦០០	រដ្ឋាភិបាល	មន្ទីរ	១០០%

១០	ភូមិទួលសង្កែបណោយ - ភូមិគោកក្រសាំង	៩,៥០០	រដ្ឋាភិបាល	មន្ទីរ	១០០%
១១	ភូមិត្រែសំរោង - ភូមិពាមមន្ទារ	១២,៧០០	រដ្ឋាភិបាល	មន្ទីរ	១០០%
VII	ការងារជួសជុលផ្លូវជាបន្ទាន់ (០៤កំណាត់)	៧,៤៧០			
១	ភូមិតាហ៊ុយ - ភូមិក្រាំងក្រូច	៩៧០	រដ្ឋាភិបាល	មន្ទីរ	១០០%
២	ភូមិតាប៉ើ - ភូមិក្រាំងក្រូច	២,០០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៣	ភូមិត្រាល១ - ភូមិថ្មពួន	៣,០០០	រដ្ឋាភិបាល	មន្ទីរ	១០០%
៤	ភូមិជ្រួល - ភូមិត្រពាំងរុន	១,៥០០	រដ្ឋាភិបាល	មន្ទីរ	១០០%
VIII	ការងារកែលម្អផ្លូវរបស់គម្រោង China AID (ថវិកាចិន) (០១ខ្សែ)	៩,៥០០			
១	ផ្សារទ្រា - ភូមិក្លែងគង់	៩,៥០០	ចិន	ចិន	១០០%
IX	ការងារកែលម្អផ្លូវរបស់គម្រោង RRIP-III (ADB) ក្រាលកៅស៊ូពីរជាន់ DBST (០៥ខ្សែ)	៧៣,១០០			
១	ភូមិលឿន (NR11) - ភូមិបឹងកក់ (NR8)	២០,៤០០	ADB	បន្ទាយស្រី	១០០%
២	ភូមិពោធិទង - ភូមិដូនតី	២២,៧០០	ADB	បន្ទាយស្រី	១០០%
៣	ភូមិស្វាយសុខា - ភូមិពោធិរៀងត្បូង	៩,៦០០	ADB	បន្ទាយស្រី	១០០%
៤	ភូមិព្រងើយទី១ - ភូមិគោកគង់កណ្តាល	៥,៤០០	ADB	បន្ទាយស្រី	១០០%
៥	សាលាស្រុកកំពង់ត្របែក - សាលាស្រុកព្រះស្តេច	១៥,០០០	ADB	បុរេខ្មែរ	១០០%
X	ការងារកែលម្អផ្លូវរបស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ក្រាលកៅស៊ូពីរជាន់ DBST និងចាក់បេតុង (០១ខ្សែ)	១០,៦៧៩			
១	ភូមិដីផុច - ភូមិព្រហ្មារ	១០,៦៧៩	AIIB	បុរេខ្មែរ	១៥%

៣-ការងារកែលម្អក្នុងខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

❖ ការងារផ្គត់ផ្គង់ទឹកជនបទ

នៅក្នុងឆ្នាំ២០២២នេះមន្ទីរបានទទួលថវិកាថវិកាថវិកា ពីក្រសួងអ.ជ.ប និងដៃគូអភិវឌ្ឍន៍នានា បានដំណើរការអប់រំផ្សព្វផ្សាយតាមសហគមន៍ សាលារៀន និងការងារសាងសង់ ថែទាំជួសជុលអណ្តូង ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

ង-តារាងសង្ខេបលទ្ធផលការងារផ្គត់ផ្គង់ទឹកជនបទដែលសម្រេចបានឆ្នាំ២០២២

បរិយាយសកម្មភាព	ឯកតា	ចំនួន	អ្នកទទួលបានផល		ប្រភពថវិកា	អនុវត្តដោយ	លទ្ធផល
			សរុប	ស្រី			
 ការផ្តល់សេវា							
សាងសង់អណ្តូងធននិងការបម្រែបម្រួលអាកាសធាតុបំពាក់ម៉ូទ័រ (៣ស្រុក)	អណ្តូង	០៥	360	216	ក្រសួង	PDRD	100%

-សាងសង់ស្ថានីយ៍ផលិតទឹកដបផឹក ២០លីត្រសហគមន៍(១ឃុំចេកស្រុក ព្រះស្តេច)	កន្លែង	01	1500	900	ក្រសួង	PDRD	100%
-ជួសជុលអណ្តូងស្នប់អាហ្វ្រីដេវ	អណ្តូង	26	814	459	កម្មវិធី	PDRD	100%
ត្រួតពិនិត្យនិងតេស្តគុណភាពទឹកតាម ស្ថានីយ៍ផលិតទឹកពិសារសហគមន៍	កន្លែង	26	35133	20109	កម្មវិធី	PDRD	100%
- ផ្សព្វផ្សាយស្តីពីការប្រើប្រាស់ និង បរិភោគទឹកដោយសុវត្ថិភាព១ស្រុក១ឃុំ	វគ្គ	11	578	314	កម្មវិធី	PDRD	100%
- ផ្តល់សម្ភារៈទឹកស្អាត និងអនាម័យដល់ គ្រួសារក្រីក្រ ដែលរងគ្រោះដោយទឹក ទន្លេមេគង្គ ឆ្នាំ២០២២	គ្រូ	512	2356	1394	សម្ភារៈយូនីសេហ្វ		100%
ការងារសហការជាមួយក្រសួង និងអង្គការដៃគូ							
បានសាងសង់ធុងចំពោះខ្យល់តាមគ្រួសារ	ធុង	3600	117975	3067	ស្ថាតកម្មជា		100%
ផ្សព្វផ្សាយអំពីធុងចំពោះទឹកស្អាតដល់ ប្រជាពលរដ្ឋក្នុងសហគមន៍.	លើក	223	7500	4750	ស្ថាតកម្មជា		100%
ផ្សព្វផ្សាយអប់រំសុខភាពដល់សហគមន៍	លើក	167	5667	3067	ស្ថាតកម្មជា		100%
-សាងសង់ធុងចំពោះខ្យល់ខ្នាតធំតាម សាលារៀន	ចំនួន	31	8184	3949	ស្ថាតកម្មជា		100%
-សាងសង់បង្គន់អនាម័យ ៣បន្ទប់, ៤ បន្ទប់ , ៥បន្ទប់ និង៦បន្ទប់	ខ្នង	31	8184	3949	ស្ថាតកម្មជា		100%
-កន្លែងលាងដៃសិស្សសាលា	កន្លែង	31	8184	3949	ស្ថាតកម្មជា		100%
-ឡដុតសំរាមតាមសាលារៀន	កន្លែង	31	8184	3949	ស្ថាតកម្មជា		100%
កែលម្អស្ថានីយ៍ផលិតទឹកដបផឹក២០លី ត្រ ចាស់ នៅឃុំមេសប្រចាន់ ពោធិ៍រៀង	កន្លែង	01	1804	1082	ទឹកស្អាត1001		60%
សាងសង់ស្ថានីយ៍ផលិតទឹកដបផឹក២០ លីត្រសហគមន៍ ឃុំបន្ទាយចក្រី	កន្លែង	01	2085	1251	ទឹកស្អាត1001		60%

❖ ការងារថែទាំសុខភាពជនបទ

នៅក្នុងឆ្នាំ២០២២នេះមន្ទីរបានទទួលថវិកាកម្មវិធី ពីក្រសួងអ.ជ.ប និងដៃគូអភិវឌ្ឍន៍នានា បានដំណើរការអប់រំផ្សព្វផ្សាយតាមសហគមន៍ សាលារៀន និងការងារសាងសង់ ថែទាំជួសជុលអណ្តូង ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

-មន្ត្រីចំនួន៤រូបបានចុះផ្ទៀងផ្ទាត់ទិន្នន័យបង្គន់អនាម័យ នៅស្រុកកញ្ជ្រៀច ស្រុកព្រះស្តេច ស៊ី ធរកណ្តាល និងស្រុកពោធិ៍រៀង ចំនួន ៣៩ឃុំ មានអ្នកចូលរួមសរុប ៤៩១នាក់ ស្រី ៩៧នាក់ ពីថ្ងៃទី ១២-១៩ខែមករា ឆ្នាំ២០២២(ថវិកាកម្មវិធី)។

-មន្ត្រីចំនួន០៤បានចុះផ្ទៀងផ្ទាត់ភូមិ ឃុំ ស្រុកODF ចំនួន៧ស្រុក ៤៤ឃុំ៤០១ភូមិ ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ អ្នកចូលរួម ៩២៤នាក់ ស្រី៥៧២នាក់។

-ក្រុមការងារលេខាធិការដ្ឋានមន្ទីរបានរៀបចំកិច្ចប្រជុំស្តីពីពង្រឹងយន្តការ ,PWG ,DWG ,CWG ដើម្បីសម្រេចបាន ODF ខេត្តឆ្នាំ២០២២ តាមមរយះប្រពន្ធ Zoom Meeting ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG សមាសភាពចូលរួមមានប្រធាននាយកដ្ឋាន ថែទាំសុខភាព ,ប្រធានមន្ទីរ ,អនុប្រធាន មន្ទីរជុំវិញ ខេត្ត, មន្ត្រីជំនាញមន្ទីរ, អង្គការដៃគូ ,អភិបាលរងស្រុក ប្រធាន-អនុការិ យាល័យសេដ្ឋកិច្ច មេឃុំ និង ស្បៀង ឃុំ សរុបចំនួន ៣២៥នាក់ ស្រ្តី ២៧នាក់ ។

-មន្ត្រីចំនួន០៤រូប បានចុះស្រុកពាមជ័រ ចំនួន១០ឃុំ ស្រង់ទិន្នន័យបង្គន់អនាម័យឆ្នាំ២០២២ ថ្ងៃ ទី ០១-០៣ខែមីនា ឆ្នាំ២០២២ ជាលទ្ធផលប្រជាពលរដ្ឋសាងសង់បង្គន់ថ្មីបានចំនួន៨៥បង្គន់ ។

-បានចុះអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់ស្អាតនិងគៀគរថវិកាយុវស្សា ជួយដល់គ្រួសារពុំ មាន បង្គន់ប្រើប្រាស់ ស្រុកស៊ីធរកណ្តាលចំនួន១០ឃុំ និងស្រុកពារាំងចំនួន០៤ឃុំ អ្នកចូលរួម៦៥៩ នាក់ ស្រី១៩៦នាក់ គៀគរថវិកាបានចំនួន១១,៤៦០,០០០រ ថ្ងៃទី០១-១៥ ខែមីនា ឆ្នាំ២០២២។

-មន្ត្រីចំនួន០៤រូបបានចុះស្រុកព្រះស្តេច ចំនួន១០ឃុំ ផ្សព្វផ្សាយលក្ខខណ្ឌនៃការរស់នៅស្អាត ការ សម្អាត និងអនាម័យជនបទ អ្នកចូលរួមសរុប៥១៣នាក់ ស្រី១៧១នាក់ នៅថ្ងៃទី ០៥-១២ ខែ មេ សា ឆ្នាំ២០២២។

- បានចុះផ្សព្វផ្សាយគម្រោងផ្តល់បង្គន់អនាម័យពិនិត្យទីតាំង នៅស្រុកពាមជ័រ ចំនួន០៣ឃុំ ២៤ ភូមិ អ្នកចូលរួមសរុប៣០៥ ស្រី១៨៦ នាក់ ថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២២។

-បានចូលរួមផ្ទៀងផ្ទាត់ODF ខេត្តព្រៃវែង ដោយប្រើប្រាស់វិធីសាស្ត្រចាប់ឆ្នោត យកពីស្រុកគី ស្រុក ស្វាយអន្ទរ និងស្រុកពាមរក៍ពិនិត្យខ្នងផ្ទះ(ចំនួន២០៤ខ្នងផ្ទះ) និងមើលស្ថាប័ន ចំនួន៥ និង ស្រុកពារាំង និងកំបាយមារ មើល វត្តសាលារៀន ប៉ុស្តិ៍សុខភាព សាលាឃុំ (សរុប៣០កន្លែង) ថ្ងៃទី០៨- ១១ ខែសីហា ឆ្នាំ២០២២ ។

-បានចូលរួមប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារផ្ទៀងផ្ទាត់ ODF ស្ថិតក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ជ្រុង ថេវ៉ារ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក វ៉ាប៊ុនរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ជាលទ្ធផលក្រុមការងារ បានបញ្ជាក់ថា ទទួលបានលទ្ធផលល្អប្រសើរប្រកាសជា ខេត្តODF បន្ទាប់ ពីខេត្តស្វាយរៀង ដែលមានអ្នកចូលរួមសរុប ៨០នាក់ ស្រី ៤៩នាក់ ខេត្តព្រៃវែង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២២។

- បានចុះជូនអាជ្ញាធរសវនកម្មជាតិពិនិត្យបង្គន់អនាម័យ ចំនួន៩៣ស្ថិត នៅស្រុកពារាំង ខេត្ត ព្រៃ វែង ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២។

- បានចុះពិនិត្យការងារសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រនៅស្រុកពាមជ័រ បានចំនួន ១៤០ បង្គន់អនាម័យថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ អ្នកចូលរួមចំនួន០៨ ស្រី០២នាក់ ។

-លោកស្រីប្រធានការិយាល័យ និង មន្ត្រីការិយាល័យ០១រូប បានសហការ ជាមួយនាយកដ្ឋាន ថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះផ្សព្វផ្សាយគោលការណ៍ ណែនាំស្តីពីការលើកកម្ពស់ អនាម័យជនបទ ដល់ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ មានការចូលរួមពីក្រុមការងារថ្នាក់ស្រុកក្រុមប្រឹក្សា ឃុំ ភូមិ និងគ្រូអនាម័យសរុប ២៦នាក់ស្រី៨នាក់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

-បានចូលរួមពិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច នៅ សណ្ឋាគារភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អ្នកចូលរួមចំនួនប្រហែល២៥០នាក់។

៤- ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

❖ ការងារបណ្តុះបណ្តាល និងស្រាវជ្រាវ

នៅក្នុងឆ្នាំ២០២២ នេះការិ.បណ្តុះបណ្តាល និងស្រាវជ្រាវបានទទួលការគាំទ្រពីក្រសួង និងដៃគូ អភិវឌ្ឍន៍នានា បានបណ្តុះបណ្តាលជំនាញមូលដ្ឋាន ជូនដល់កូនចៅប្រជាជនក្រីក្រដោយទទួលបាន លទ្ធផលដូចខាងក្រោម៖

ក/ចនាសម្ព័ន្ធគ្រប់គ្រងក្នុងមជ្ឈមណ្ឌល៖

- មន្ត្រីជាប់កិច្ចសន្យាមានចំនួន១១នាក់ក្នុងនោះគ្រូកាត់ដេរ១នាក់ គ្រូអ៊ុតសក់១នាក់ គ្រូបង្រៀន កុំព្យូទ័រ១នាក់ គ្រូបង្រៀនភាសាអង់គ្លេស១នាក់ គ្រូបច្ចេកទេសរបៀបថែទាំម៉ាស៊ីនកសិកម្ម១នាក់ គ្រូ បង្រៀនពីរបៀបធ្វើដឹកប៉ុស្តិ៍១នាក់ គ្រូបច្ចេកទេសចិញ្ចឹមជ្រូក១នាក់ មន្ត្រីជំនួយការទូទៅ១នាក់ អ្នក បើកបរ១នាក់ អ្នកយាម១នាក់ អ្នកបោសសំអាត១នាក់ ។

ខ/ការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌល

លរ	ឈ្មោះវគ្គបណ្តុះបណ្តាល	លទ្ធផលប្រចាំឆ្នាំ២០២២			សេចក្តីផ្សេងៗ
		ចំនួនវគ្គ	សិក្ខាកាមសរុប	ស្រី	
1	អ៊ុតសក់ និងកែសម្បុរស្បែក	01	10	10	រយៈពេល៤ខែ
2	ភាសាអង់គ្លេស	00	00	00	រយៈពេល៤ខែ
3	កុំព្យូទ័រដ្ឋបាល	01	15	05	រយៈពេល៤ខែ
សរុប		02	25	15	

គ/ការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន

លរ	ឈ្មោះវគ្គបណ្តុះបណ្តាល	លទ្ធផលប្រចាំឆ្នាំ២០២២			សេចក្តីផ្សេងៗ
		ចំនួនវគ្គ	សិក្ខាកាមសរុប	ស្រី	
1	ជួសជុលម៉ាស៊ីនកសិកម្ម	01	15	2	រយៈពេល10ថ្ងៃ
សរុប		01	15	2	

៥-ការងារអភិវឌ្ឍន៍សហគមន៍៖

ក.ប្រជុំផ្សព្វផ្សាយពង្រឹងសមត្ថភាពគ.អ.ក.

បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ.អ.ក ស្តីពីតួនាទីការកិច្ចគ.អ.កនិងផែនការសកម្ម ភាព អភិវឌ្ឍន៍ភូមិបានចំនួន០៩វគ្គ ដែលមានអ្នកចូលរួមចំនួន៤៥០នាក់ស្រី១២៧នាក់ចំនួន៥៧ភូមិ ០៩ឃុំគឺ ឃុំឫស្សីស្រុក ស្រុកពាមជរ ឃុំបឹងដោល,ឃុំអង្គររាជ្យ ស្រុកព្រះស្តេច,ឃុំអន្សោង,ឃុំកំពង់ ត្របែក ស្រុក កំពង់ត្របែក ឃុំព្រៃឃ្នេស,ឃុំព្រៃទទឹង ស្រុកមេសាង, ឃុំអង្គរទ្រេត និងឃុំជំរីពួន ស្រុក ស្វាយអន្ទរ។

ខ.ការធ្វើបច្ចុប្បន្នភាព គ.អ.ក.

បានធ្វើបច្ចុប្បន្នភាពគ.អ.ក ចំនួន៤៦ភូមិ ក្នុង៥ឃុំ ក្នុងស្រុកបាភ្នំ កំពង់ត្របែក និងស្រុកពារាំង ដែលមានអ្នកចូលរួមចំនួន ១០១នាក់ស្រី ៣១នាក់ ក្នុងចំណោមភូមិទាំង៤៦ ដែលបានធ្វើបច្ចុប្បន្ន

ភាពមាន ៣៥ ភូមិដែលមានការប្តូរឈ្មោះភូមិ ចំនួន៩៩ នាក់ ស្រី ២០ នាក់ ក្នុងចំណោមគ.អ.ក សរុប ៣២០ ស្រី១០៤ នាក់ មូលហេតុ ស្លាប់,លាវែង, ប្តូរទីលំនៅ,ចំណាកស្រុក...។

គ.កម្មវិធីអភិវឌ្ឍន៍ចម្រុះ៖

បានចែកពូជបន្លែ និងពូជរុក្ខជាតិ ជូនសហគមន៍ភូមិពោធិ៍តាម៉ុ ឃុំស្វាយជ្រំ ស្រុកមេសាង ចំនួន ១០០ គ្រួសារ ដែលជាថវិកាកម្មវិធីឆ្នាំ២០២១ ដែលមានពូជបន្លែចំនួន៤០០កញ្ចប់ និងពូជរុក្ខជាតិ ចំនួន ៨០០ដើម និងបានរៀបចំភូមិអភិវឌ្ឍន៍បានចំនួន០១ នៅក្នុងភូមិកូនត្នោត ឃុំជំរីពួន ស្រុកស្វាយ អន្ទរ ។

ឃ.ប្រើប្រាស់ថវិកាកម្មវិធីនាយកដ្ឋាន

បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ.អ.ក ស្តីពីផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ ចំនួន ០៣វគ្គ មានអ្នកចូលរួមចំនួន៦០នាក់ ស្រី១៨នាក់ មកពី៣២ភូមិ ក្នុងឃុំជាច ស្រុកកំបាយមារ, ឃុំកញ្ចំ និងឃុំរាប ស្រុកពារាំង។

❖ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

❖ .ការចុះតាមដាននិងត្រួតពិនិត្យការបិទបញ្ជីស្នាមសហគមន៍សន្សំប្រាក់

ល.រ	ឈ្មោះស្រុក	ចំនួនភូមិ/សហគមន៍	ចំនួនឃុំ	ចំនួនអ្នកចូលរួម	ស្រី
១	កំពង់ត្របែក	១៤	០៦	៩៨នាក់	៣៤នាក់
២	មេសាង	៨០	០៦	១៦៩នាក់	២៣នាក់

❖ . ការចុះពង្រឹងនិងដោះស្រាយបញ្ហាសហគមន៍

ល.រ	ឈ្មោះស្រុក	ចំនួនភូមិ/សហគមន៍	ចំនួនឃុំ	ចំនួនអ្នកចូលរួម	ស្រី
១	ស៊ីធរកណ្តាល	០៧	០១	៧១នាក់	៥២នាក់

❖ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្តីពីនីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់

ល.រ	ឈ្មោះស្រុក	ឃុំ ភូមិ/សហគមន៍	ចំនួនឃុំ	អ្នកចូលរួម	ស្រី	អង្គការ
១	ស៊ីធរកណ្តាល	១៣	០១	៣០នាក់	១០នាក់	PNKS
២	ស្វាយអន្ទរ	ឃុំជំរីពួន: ២៥ សហគមន៍	០១	៤៣នាក់	០៩នាក់	PNKS
		ឃុំពានរោង: ១៣ សហគមន៍	០១	២០នាក់	០៥នាក់	PNKS
		ឃុំសំរោង: ១០ សហគមន៍	០១	៣២នាក់	០៧នាក់	PNKS
		ឃុំទឹកថ្លា: ១៤ សហគមន៍	០១	៤៧នាក់	១២នាក់	PNKS
៣	កំពង់ត្របែក	ឃុំគោខ្លក: ១៤ សហគមន៍	០១	១៨នាក់	០៤នាក់	
		ឃុំជ្រៃ: ១៣ សហគមន៍	០១	១៥នាក់	០២នាក់	
៤	មេសាង	ឃុំអង្គរសរ: ០៩ សហគមន៍	០១	១៣នាក់	០១នាក់	

	ឃុំស្វាយជ្រៃ: ០៥ សហគមន៍	០១	១០នាក់	០១នាក់	
	ឃុំជីផុច: ០៤ សហគមន៍	០១	០៨នាក់	០៣នាក់	
	ឃុំច្រេស: ១២សហគមន៍	០១	៣០នាក់	០៦នាក់	

❖ ការធ្វើបច្ចុប្បន្នភាពសហគមន៍សន្សំប្រាក់បន្ថែមដើម្បីរៀបចំ និងអនុម័តលើលក្ខន្តិកៈ

ល.រ	ឈ្មោះស្រុក	ឃុំ ភូមិ/សហគមន៍	ចំនួនឃុំ	អ្នកចូលរួម	ស្រី	អង្គការ
១	ស៊ីធរកណ្តាល	០៥សហគមន៍	០១	០៨នាក់	០៧នាក់	PNKS
២	ស្វាយអន្ទរ	ឃុំជីវីពួន ០៨ សហគមន៍	០១	៤៨នាក់	១១នាក់	PNKS
		ឃុំអង្គរទ្រេត ០៥ សហគមន៍	០១	១៩នាក់	០៤នាក់	PNKS
		ឃុំសំរោង ១១ សហគមន៍	០១	៣០នាក់	០៩នាក់	PNKS
		ឃុំពានរោង ១០ សហគមន៍	០១	២៣នាក់	០៣នាក់	PNKS
៣	កំពង់ត្របែក	ឃុំគោខ្លក: ១០ សហគមន៍	០១	១៨នាក់	០៣នាក់	
៤	មេសាង	ឃុំអង្គរសរ: ១០សហគមន៍	០១	៣៤នាក់	០៨នាក់	
		ឃុំច្រេស ១០សហគមន៍	០១	២៤នាក់	០៤នាក់	

គ-ការអភិវឌ្ឍន៍គម្រោងកម្មវិធីចំរុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារនៅជនបទ

ក្រុមការងារបច្ចេកទេសនៃគម្រោងអភិវឌ្ឍន៍កម្មវិធីចំរុះរបស់មន្ទីរ ដឹកនាំដោយលោកប្រធានការិ. បាន បានផ្តល់ពូជកូនត្រីពូជចំនួន ២៣០០ក្បាល ជូនកសិករគំរូចំនួន២គ្រួសារ នៅភូមិកូនត្នោត ឃុំ ជីវី ពួន ស្រុកស្វាយអន្ទរ ឧបត្ថម្ភដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

II-បញ្ហាប្រឈម

-ស្ថានភាពភូមិសាស្ត្រខេត្តព្រៃវែងជាតំបន់វាលទំនាប ដែលងាយទទួលរងគ្រោះដោយសារទឹក ភ្លៀង ដែលបណ្តាលឲ្យផ្លូវនៅតាមបណ្តាស្រុក ឃុំមួយចំនួនដែលបានសាងសង់ហើយ ងាយទទួលរង ការខូច ខាត។

-ផ្លូវគ្រួសក្រហមនិងខ្សាច់ភ្នំមានចំនួនច្រើនហើយក៏មានការខូចខាតទៅវិញជាបណ្តើរៗ តែថវិកា ប្រចាំ ឆ្នាំសម្រាប់ធ្វើការជួសជុល និងថែទាំនូវមានកំរិតពុំអាចឆ្លើយតបតាមតម្រូវការ។

-កំណើនយានយន្តធ្វើចរាចរកាន់តែមានច្រើន និងការផ្ទុកលើសទំងន់ដែលបណ្តាឲ្យផ្លូវដែលបាន សាងសង់ ឬជួសជុលរួច ងាយនឹងរងការខូចខាតទៅវិញដោយកង្វះវិធានការទប់ស្កាត់។

-ប្រជាពលរដ្ឋដែលក្រីក្រខ្វះលទ្ធភាព នូវពុំបានប្រតិបត្តិល្អនៅឡើយ លើការថែទាំសុខភាព និង អ នាម័យ ត្រូវការជំនួយបន្ថែមពីខាងក្រៅ។

-អណ្តូងសាងសង់មានចំនួនច្រើន តែពុំមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យ អណ្តូងទឹកស្អាត នៅតាមភូមិមួយចំនួនងាយរងការខូចខាត និងរឹងស្ងួតនៅរដូវប្រាំង។

-អណ្តូងនៅតាមមាត់ទន្លេមួយចំនួនជួបប្រទះបញ្ហាអាសេនិចដែលជាភ្នាក់ងាររបស់ប្រជាពលរដ្ឋ ដែលមន្ទីរចាំបាច់ត្រូវបន្តកិច្ចសហការជាមួយក្រសួង និងដៃគូអភិវឌ្ឍន៍នានាដើម្បីជួយដោះស្រាយជូន សហគមន៍។

III. ទិសដៅការងារឆ្នាំ ២០២៣

១-ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាព

ការងាររដ្ឋបាល និងកិច្ចការទូទៅ

- ពង្រឹងការងារគ្រប់គ្រងបុគ្គលិក និងឯកសាររដ្ឋបាលផ្សេងៗ
- រៀបចំ និងគ្រប់គ្រងលិខិតស្នាមរដ្ឋបាល ឲ្យបានត្រឹមត្រូវ
- បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងអង្គភាព ដើម្បីបង្កើនចំណេះដឹងជំនាញ និងបទពិសោធន៍ឲ្យទាន់បច្ចេកវិទ្យាថ្មី តាមរយៈក្រសួង នាយកដ្ឋាន និងអង្គការដៃគូនានា។
- រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពអណ្តាញការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- បន្តអនុវត្ត និងផ្សព្វផ្សាយគោលការណ៍ណែនាំ សារាចរណ៍ សេចក្តីប្រកាសផ្សេងៗ និងចូលរួមគ្រប់កម្មវិធីនានា ដែលបានកំណត់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ការងារផែនការ និងស្ថិតិ

- រៀបចំរបាយការណ៍ប្រចាំខែ មករា ដល់ខែធ្នូ ប្រចាំត្រីមាសទី១ ឆមាសទី១ ៩ខែដើមឆ្នាំ និងប្រចាំឆ្នាំ ធ្វើជូនក្រសួង រដ្ឋបាលខេត្ត និងការិយាល័យជំនាញក្នុងអង្គភាព ។
- រៀបចំចងក្រងសៀវភៅផែនការយុទ្ធសាស្ត្រឆ្នាំ២០២៣-២០២៥ និងផែនការថវិកាឆ្នាំ២០២៣
- រៀបចំរបាយការណ៍សមិទ្ធិកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំជូនក្រសួង និងការិយាល័យជំនាញ
- ចុះតាមដាននិងត្រួតពិនិត្យវាយតម្លៃ ការអនុវត្តថវិកាកម្មវិធីរបស់ការិយាល័យជំនាញ
- បន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងកម្មវិធីនានាដែលបានកំណត់ដោយក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋាន អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងសហការជាមួយដៃគូ ដែលកំពុងអភិវឌ្ឍន៍ក្នុងខេត្ត។

ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ

- រៀបចំ និងគ្រប់គ្រងឯកសារគណនេយ្យ ហិរញ្ញវត្ថុ លទ្ធកម្ម បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងអង្គភាព។
- រៀបចំឯកសារគណនេយ្យ និងតារាងបៀវត្សបុគ្គលិក ដើម្បីបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានទាន់ពេលវេលា។
- ចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលា និងការផ្សព្វផ្សាយសារាចរណែនាំ ច្បាប់ហិរញ្ញវត្ថុ សម្រាប់អនុវត្ត ការងារឲ្យបានល្អ មានប្រសិទ្ធិភាព និងគណនេយ្យភាព។
- សហការ និងសម្របសម្រួលជាមួយប្រតិភូសវនកម្មផ្ទៃក្នុង អាជ្ញាធរសវនកម្មជាតិ និងអធិការកិច្ចឲ្យបានល្អ។

-រៀបចំកិច្ចលទ្ធកម្មរបស់មន្ទីរប្រចាំឆ្នាំ២០២៣ និង ធ្វើការដេញថ្លៃឲ្យបានទាន់ពេលវេលាសម្រាប់ មុខទំនិញ និងសេវាកម្មសម្រាប់ប្រើប្រាស់ក្នុងអង្គភាព។

២-ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- បន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងកម្មវិធីនានាដែលបានកំណត់ដោយក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរ ខេត្ត និងចូលរួមសហការជាមួយដៃគូ ដែលកំពុងអភិវឌ្ឍន៍ក្នុងខេត្ត រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹងជំនាញ និងបទពិសោធន៍ឲ្យទាន់បច្ចេកវិទ្យាថ្មី។
- ចុះរាប់ចំនួនចរាចរដើម្បីពិនិត្យកំនើនយានយន្តតាមដងផ្លូវចំនួន៦ខ្សែ ក្នុង៧ស្រុក។

- សាងសង់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង១០០០ម ស្ថិតក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក
- ថែទាំផ្លូវខ្ពស់ចំនួន០១ខ្សែ ប្រវែង១៨.៨០គ.ម ក្នុងស្រុកកំពង់ត្របែក និងស្រុកមេសាង
- ថែទាំផ្លូវជាប្រចាំចំនួន១២ខ្សែ ប្រវែង១៣៨.០៨គ.ម ក្នុងស្រុកកញ្ជ្រៀច កំបាយមារ ពានជរ កំពង់ត្របែក ព្រះស្តេច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

- ចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពផ្លូវ ចំនួន១០០ខ្សែ ៦១២គម នៅក្នុង១៣ស្រុក-ក្រុង
- សុំការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តនគម្រោងពង្រឹងសមត្ថភាពផលិតភាព ជនបទNRR PCP (ថវិកាចិន) អំពីផ្លូវក្រាលកៅស៊ូប្រភេទ DBST និងបេតុង ចំនួន២ខ្សែ ប្រវែងសរុប ១៨.៧៧៩ម ក្នុងស្រុក មេសាង ស្រុកកំពង់ត្របែក និងស្រុកបាភ្នំ ខេត្តព្រៃវែង។

- សុំការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តនគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ផ្លូវចាក់បេតុងសរសៃចំនួន០៣ខ្សែ ប្រវែងសរុប២៦.៦៦ គ.ម កម្រាស់០.២០ម ស្ថិតក្នុងស្រុកពារាំង ស៊ីធរកណ្តាល និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

៣-ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

🏠 ការងារផ្គត់ផ្គង់ទឹកជនបទ

- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យអណ្តូងទឹកជនបទ ក្នុងទូទាំងខេត្តព្រៃវែង
- ចុះអប់រំប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ទឹកស្អាតដោយសុវត្ថិភាពចំនួន១១វត្ត
- ចុះត្រួតពិនិត្យគុណភាពទឹកអណ្តូងខ្នងថ្មីចំនួន៥០អណ្តូង និង តាមស្ថានីយ៍ផលិតទឹកពិសារ សហគមន៍ចំនួន២៨កន្លែង។
- សាងសង់ និងជួសជុលអណ្តូងអាហ្វ្រីវែដេរចំនួន៣០អណ្តូង នៅតាមឃុំគោលដៅចំនួន១០ឃុំ
- បន្តកិច្ចសហការជាមួយក្រសួង នាយកដ្ឋាន និងអង្គការដៃគូលើការងារសាងសង់ ស្តារប្រពន្ធ ស្រោចស្រពខ្នាតតូច និងស្រះសហគមន៍ក្នុងឆ្នាំ២០២៣។

🏠 ការងារថែទាំសុខភាពជនបទ

- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យបង្គន់អនាម័យជនបទ ក្នុងទូទាំងខេត្តព្រៃវែង
- ចុះអប់រំលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ការរស់នៅស្អាត មានសុខភាពល្អ និងអនាម័យល្អ ដល់ ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៥៧លើក ក្នុង២៥ឃុំ ៨ស្រុក។
- បន្តកិច្ចសហការជាមួយក្រសួង នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូលើការងារសាងសង់បង្គន់អនាម័យ និងកម្មវិធីអនាម័យក្នុងឆ្នាំ២០២៣។

៤- ការងារអភិវឌ្ឍន៍សហគមន៍ជនបទ

- ធ្វើបច្ចុប្បន្នភាព គ.អ.ភ ចំនួន ១២ ឃុំ ៥០ភូមិ ក្នុងស្រុកគោលដៅចំនួន៥
- បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ.អ.ភ ចំនួន ១៤វគ្គ ក្នុងនោះ ០៥វគ្គជាថវិការបស់ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ។
- រៀបចំភូមិអភិវឌ្ឍន៍ចំនួន០១ភូមិ ។

៥- ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

- ចុះប្រមូល និងចងក្រងទិន្នន័យស្ថិតិ អំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច នៅជនបទសម្រាប់ រៀបចំផែនការសកម្មភាពអភិវឌ្ឍន៍កម្មវិធីភូមិចំរុះឆ្នាំ២០២៣។

- បើកវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានចល័តនៅតាមភូមិ ចំនួន២៥កន្លែង ក្នុង៥ស្រុកគោលដៅដែលមានសិក្ខាកាមចំនួន៩០នាក់ ។

- បន្តចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីនីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់ដល់ក្រុមសន្សំប្រាក់ និងតួនាទីភារកិច្ច ការគ្រប់គ្រងថវិកា ការចុះបញ្ជីគណនេយ្យ និងវិធីដោះស្រាយវិវាទ ដែលបានបន្សល់ទុកពីអង្គការដៃគូនៅតាមស្រុកគោលដៅ។

៦- សមិទ្ធផលនៃការអភិវឌ្ឍន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

- បន្តកិច្ចសហការអនុវត្តគម្រោង ADB-RRIP-III សាងសង់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០៥ ប្រវែងសរុប៧៣.២០គ.ម និងគម្រោងChina AID ផ្លូវក្រាលកៅស៊ូប្រភេទDBST ចំនួន០១ មានប្រវែង៩.៥០គ.ម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នៅស្រុកកញ្ជ្រៀច កំបាយមារ ក្រុងព្រៃវែង កំពង់ត្របែក និងស្រុកព្រះស្តេច ខេត្តព្រៃវែង។

- បន្តអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ធន់នឹងការប្រែប្រួលអាកាសធាតុសាងសង់ ផ្លូវចាក់បេតុងចំនួន០៣ខ្សែ ប្រវែងសរុប២៦.៦៦គ.ម និងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ សាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងចាក់បេតុងចំនួនចំនួន០៣ខ្សែ ប្រវែងសរុប២២.៦៥គ.ម តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ នៅស្រុកពារាំង ស៊ីធរកណ្តាល កញ្ជ្រៀច មេសាង កំពង់ត្របែក និងក្រុងព្រៃវែង។

III- មេរៀន និងបទពិសោធន៍

🚧 ចំណុចខ្លាំង

- ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន និងរដ្ឋបាលខេត្ត ពិតជាបានផ្តល់ កំលាំងចិត្តដល់មន្ត្រីការិ ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បំពេញការងារបានល្អប្រសើរ។

- ការងារអភិវឌ្ឍន៍នៅមូលដ្ឋានចាំបាច់ត្រូវមានការចូលរួម និងសហការល្អជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

- គ្រប់គម្រោងសកម្មភាពដែលបានអនុវត្តនៅតាមមូលដ្ឋាន ស្របតាមតម្រូវការចាំបាច់របស់សហគមន៍ ក្នុងការបង្កើនសេដ្ឋកិច្ច កាត់បន្ថយការធ្វើចំណាយស្រុក និងជីវភាពកាន់តែប្រសើរឡើង។

- យន្តការបណ្តាញដែលមានស្រាប់របស់អាជ្ញាធរមូល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ពិតជាបានជួយសម្រួល និងសហការល្អក្នុងការងារអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យសម្រេចបានតាមផែនការ ។

🚧 ចំណុចខ្វះខាត

- ថវិកាសម្រាប់គាំទ្រការងារអភិវឌ្ឍន៍ប្រចាំឆ្នាំ ពុំបានឆ្លើយតាមតម្រូវការនៅតាមមូលដ្ឋាន

- អាជ្ញាធរ ក្រុង ស្រុក និងប្រជាពលរដ្ឋមួយចំនួនពុំសូវយកចិត្តទុកដាក់ចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ និងពុំមានវិធានការសមស្របលើរថយន្តដឹកលើសទម្ងន់។

- រដ្ឋបាលស្រុក ឃុំមួយចំនួនពុំសូវយកចិត្តទុកដាក់វិភាជន៍ថវិកាលើការងារទឹកស្អាត និងអនាម័យ

- អង្គការដៃគូដែលបាននឹងកំពុងអនុវត្តលើការងារទឹកស្អាត និងអនាម័យក្នុងខេត្ត ត្រូវបានកាត់បន្ថយជាបណ្តើរៗ ។

- រដ្ឋបាលឃុំ/សង្កាត់ និងអង្គការដៃគូមួយចំនួន ពុំសូវបានយកចិត្តទុកដាក់ប្រើប្រាស់ គ.អ.ក ជាដៃគូសម្រាប់ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។

 **សំណូមពរ**

- សុំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីរាជការ
- សូមបង្កើនថវិកាគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបង្កើនមុរុបរនៅតាមសហគមន៍ជនបទ
- សូមជួយគាំទ្រថវិកាសម្រាប់ការងារទឹកស្អាត និងអនាម័យជនបទ ឲ្យសម្រេចតាមផែនការ
- សូមគាំទ្រថវិកាសម្រាប់ពង្រឹងសមត្ថភាពគ.អ.ក និងពង្រីកសកម្មភាពអភិវឌ្ឍន៍ភូមិចំរុះ
- សូមក្រសួងជួយរកអង្គការដៃគូ និងគាំទ្រថវិកាបន្ថែមសម្រាប់ការងារសាងសង់ ថែទាំ ជួសជុល ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្ត។

